

ការទទួលទានបារីអាចមានផលវិបិលដល់ការគ្រានកូន

Smoking' s Effects on Uterus Harm Fertility

WUML

11/12/06

យោលទៅតាមការស្រាវជ្រាវមួយ ក្នុងពេលថ្មីៗនេះ បានឲ្យដឹងថា ការទទួលទានបារី អាច បណ្តាលឲ្យទារកក្នុងស្បូន ពុំនៅចិត្តបេរមានសុខភាពល្អបាន។ ការសិក្សានេះបានត្រូវចុះផ្សាយ On Line ក្នុងព័ត៌មាន ការបន្តពូជរបស់មនុស្ស ហៅថា Human Reproductive កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ វិច្ឆិកា កន្លងទៅ។

ពីដើមមកគេគ្រាន់តែរកឃើញថា ការទទួលទានបារីអាចធ្វើឲ្យស្ត្រីពុំមានផ្ទៃពោះ ដោយមាន ទាក់ទងទៅនឹងដៃស្បូន។ ដូច្នេះ រួមទាំងការសិក្សាថ្មីនេះ បង្ហាញឲ្យដឹងថា ស្ត្រីអាចមានគ្រោះ ថ្នាក់ពីរជាន់។

វេជ្ជបណ្ឌិត Jennifer Wu គ្រូពេទ្យខាងផ្នែកសំរាលកូននៅមន្ទីរពេទ្យ Lenox Hospital នៅទីក្រុង និវញ៉ុក មានប្រសាសន៍ថា យោបល់ល្អ មានតែមួយគឺ «ទារកមានសុខភាពល្អ ដោយ សារម្តាយមានសុខភាព» ដូច្នេះ «ឈប់ទទួលទានបារីមុនពេលអ្នកចាប់ផ្តើមមានផ្ទៃពោះ។»

វេជ្ជបណ្ឌិត Jennifer Wui មានប្រសាសន៍ទៀត វិបត្តិនៃការទទួលទានបារីទៅលើដៃស្បូន បាន ត្រូវគេរកឃើញ អស់រយៈពេលជាយូរមកហើយ ហើយវាច្រើនទាក់ទងទៅនឹងការឆាប់ អស់រដូវ។

ការស្រាវជ្រាវថ្មីនេះ បានសិក្សាទៅលើស្ត្រីចំនួន 741 នាក់ដែលទទួលទានបារីពុំច្រើនគឺ ទទួលទានបារី តែប្រហែលតិចជាង 10 ដើម ក្នុងមួយថ្ងៃ និងស្ត្រីចំនួន 44 នាក់ទៀត ដែល ទទួលទានបារីច្រើនគឺ ជាង 10 ដើមក្នុងមួយថ្ងៃ។ ស្ត្រីទាំងអស់នេះបានទទួលការបណ្តុះ បណ្តើតកូនតាមវិធីពេទ្យ ក្នុងចន្លោះពេលពីឆ្នាំ 2002 ទៅ ឆ្នាំ 2005។

លទ្ធផលនៃការសិក្សានេះ បានបញ្ជាក់ឲ្យដឹងថា ស្ត្រីដែលទទួលទានបារីតិច អាចមានសំណាង មានផ្ទៃពោះបានកំរិតចំនួន 52.2%។ ឯស្ត្រីដែលទទួលទានបារីច្រើន អាចមានសំណាងមាន ផ្ទៃពោះបានត្រឹមតែ 34.1% ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការដាក់បណ្តុះបណ្តើតកូននេះ គឺពឹងផ្អែក ទាំងស្រុងទៅលើស្បូន គឺពុំមែនតាមរយៈដៃស្បូនឡើយ។

ចំពោះព័ត៌មានបន្ថែមស្តីអំពីការស្រាវជ្រាវនេះ សូមមេត្តាអាន វិបសែររបស់ ក្រសួង March of Dime ដែលមានអាស័យដ្ឋាន www.search.marchofdimes.org ។

អត្ថបទនេះដឹកស្រង់និងបកប្រែចេញពីសារព័ត៌មាន *Healthfinder* នៃ ក្រសួងសុខភាព និងមនុស្សធម៌ U.S. *Department of Health and Human Services*។ ដោយ មណ្ឌលមេត្តាសុខភាពនៃមណ្ឌលសុខភាពសហគមន៍ក្រុងឡឺវែល។

<http://www.healthfinder.gov/news/newsstory.asp?DocID=535999>